



ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ អាក់ទីវភីភីអិល ភីអិលស៊ី

Active People's Microfinance Institution Plc.

២០២៣

របាយការណ៍ប្រចាំឆ្នាំ

ANNUAL REPORT



/Activepeople's MFI

www.apmfi.com.kh

081 828 666/ 071 828 6666

គ្រឹះស្ថានឯកជន/ Private Company

មាតិកា

១. សារពីអគ្គនាយក.....	១
២. ស្ថានភាពសេដ្ឋកិច្ច.....	៣
ក. ស្ថានភាពទូទៅនៃសេដ្ឋកិច្ចពិភពលោក.....	៣
ខ. សេដ្ឋកិច្ចកម្ពុជា.....	៣
គ. ប្រព័ន្ធធនាគារនៅកម្ពុជា.....	៣
ឃ. វិស័យមីក្រូហិរញ្ញវត្ថុ.....	៤
៣. ប្រវត្តិសង្ខេប ទស្សនវិស័យ បេសកកម្ម ពាក្យស្លោក ក្រមអនុវត្ត និងគោលការណ៍ណែនាំរបស់គ្រឹះស្ថាន.....	៥
ក. ប្រវត្តិសង្ខេប.....	៥
ខ. ទស្សនវិស័យ.....	៧
គ. បេសកកម្ម.....	៧
ឃ. ពាក្យស្លោក.....	៧
ង. ក្រមអនុវត្តន៍.....	៧
ច. គោលការណ៍ណែនាំ.....	៨
៤. ព័ត៌មានប្រតិបត្តិការ.....	៩
ក. ផលប៉ុន្តែងណាទានសរុប (ដុល្លារអាមេរិក).....	៩
ខ. ចំនួនអតិថិជន.....	១០
គ. សមតុល្យឥណទានតាមផលិតផល.....	១០
ឃ. ទីស្នាក់ការ និងសាខាធ្វើប្រតិបត្តិការរបស់គ្រឹះស្ថាន.....	១១
៥. របាយការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងចក្រកំពង់ កំពង់ស្ពឺ ប្រចាំឆ្នាំ២០២៣.....	១៨
៦. ក្រុមប្រឹក្សាភិបាល.....	២០
៧. គណៈកម្មាធិការក្រុមប្រឹក្សាភិបាល.....	២៤
៨. គណៈគ្រប់គ្រង.....	២៦

៩. សកម្មភាពមនុស្សធម៌ អប់រំ សកម្មភាពផ្សេងៗរបស់គ្រឹះស្ថាន	៣០
ក. សកម្មភាពមនុស្សធម៌	៣០
- កាកបាទក្រហមកម្ពុជា.....	៣០
- ការឧបត្ថម្ភសម្ភារៈកីឡាជូនអត្តពលិកប៉ារ៉ាហ្គេម.....	៣១
- ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាល.....	៣២
ខ. សកម្មភាពអប់រំ	៣៣
- ពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន (JDLC).....	៣៣
- វគ្គបណ្តុះបណ្តាល លើជំនាញឌីជីថល (Digital Skill).....	៣៤
- វគ្គបណ្តុះបណ្តាលស្តីពី“ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំសំរាប់អ្នកគ្រប់គ្រងថ្មី”.....	៣៥
គ. សកម្មភាពផ្សេងៗ	៣៦
- កម្មវិធីប្រគល់រង្វាន់ជូនអតិថិជន.....	៣៦
- កម្មវិធីលៀងសាយភោជនជាមួយដៃគូសហការឆ្នើម.....	៣៧
- ការប្រកួតកីឡាប្រចាំឆ្នាំលើកទី០៨	៣៨
- កម្មវិធីផលិតផលបុគ្គលិកប្រចាំឆ្នាំ.....	៣៩
- ពានរង្វាន់.....	៤០

១. សារពីអគ្គនាយក



នៅក្នុងឆ្នាំ២០២៣ នេះបើទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ បានវិលទៅរកស្ថានភាពធម្មតាវិញក៏ដោយតែវិបត្តិសង្គ្រាមមួយចំនួនលើសកលលោកនៅបន្តដាក់សម្ពាធដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចពិភពលោក។

ដោយឡែកបើព្រលែកមើលសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងបើទោះជាមានភាពយឺតយ៉ាវបន្តិចក៏ដោយ។ វិស័យសំខាន់ៗដែលមានកំណើន មានដូចជា វិស័យទេសចរណ៍ វិស័យកម្មន្តសាល វិស័យកសិកម្ម ជាដើម ក្រោមការដឹកនាំយ៉ាងយកចិត្តទុកដាក់របស់រដ្ឋាភិបាល។ ប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុនៅតែរក្សាភាពធនរបស់ខ្លួនបានយ៉ាងល្អនិងរឹងមាំដោយមានធនាគារជាតិនៃកម្ពុជាជាធនាគារកណ្តាលដឹកនាំប្រកបដោយសក្តានុពល និងប្រុងប្រយ័ត្នខ្ពស់។

ស្របតាមទស្សនៈវិស័យនិងបេសកកម្មរបស់គ្រឹះស្ថានអាក់ទីវីភីភីភលក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ និងបង្កើនជីវភាពរបស់ប្រជាជនកម្ពុជា គ្រឹះស្ថានយើងខ្ញុំបាននៅតែបន្តផ្តល់ឥណទានខ្នាតតូចមធ្យម និងបង់រំលស់ផលិតផលយានយន្ត គ្រឿងអេឡិចត្រូនិចជាដើមដែលបានជួយសម្រួលដល់ការបង្កើនមុខរបរ និងមធ្យោបាយធ្វើដំណើរផងដែរ។ សមិទ្ធផលសំខាន់ៗដែលគ្រឹះស្ថានអាក់ទីវីភីភីភលសម្រេចបានគួរឱ្យកត់សម្គាល់ដើម្បីឈរជើងយ៉ាងរឹងមាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាគឺយើងបានកម្លើងដើមទុនសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅធនាគារជាតិនៃកម្ពុជាចំនួន៣០លានដុល្លារអាមេរិកបន្ថែម ដែលគ្រឹះស្ថានមានដើមទុនសរុបទាំងអស់ចំនួន ៥០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៣។

ស្ថានភាពមិនទាន់មានសុវត្ថិភាព និងស្ថេរភាពច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកទាំងក្នុងតំបន់ និងប្រទេស គ្រឹះស្ថានយើងខ្ញុំបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតាមបទប្បញ្ញត្តិប្រុងប្រយ័ត្នសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានដូចជា ប្រកាសស្តីពីអនុបាតសោធនភាព ដោយគ្រឹះស្ថានរក្សាបាន ២៣% ។ ការអនុវត្តលើអភិបាលកិច្ចល្អ និងការគ្រប់គ្រងផ្ទៃក្នុង យើងមានប្រព័ន្ធ

គ្រប់គ្រងដែលប្រកបដោយប្រសិទ្ធភាពទៅតាមតួនាទីភារកិច្ច ជាពិសេសទៀតនោះ យើងមាន គណៈកម្មការកម្រិតក្រុមប្រឹក្សាភិបាលចំនួនបី គឺគណៈកម្មការសវនកម្ម គណៈកម្មការគ្រប់គ្រង ហានិភ័យ និងគណៈកម្មការតែងតាំង និងអត្ថប្រយោជន៍ដែលដឹកនាំដោយអភិបាលឯករាជ្យ។ ខណៈ ពេលដែលគ្រឹះស្ថានកំពុងរីកចម្រើនឡើងៗ និងស្ថានភាពពិភពលោកប្រែប្រួលទៅតាមបច្ចេកវិទ្យា ឌីជីថល ការពង្រឹងការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកគ្រប់ផ្នែកទាំងអស់គឺពិតជាសំខាន់។

ជាលទ្ធផលបុគ្គលិកជាច្រើននាក់បានចូលរួមវគ្គបណ្តុះបណ្តាលផ្ទៃក្នុងគ្រឹះស្ថានហើយជាពិសេស ទៀតនោះពួកគាត់ក៏បានទទួលវគ្គបណ្តុះបណ្តាលក្រៅស្ថាប័នផងដែរ ដោយគ្រឹះស្ថានបានសហការ ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុ និងស្ថាប័នផ្សេងទៀត។ វគ្គបណ្តុះបណ្តាលក្រៅស្ថាប័ន មានដូចជា ការពង្រឹងបន្ថែមលើទំនួលខុសត្រូវក្នុងការផ្តល់កម្ចី ជំនាញ គ្រប់គ្រងនិងភាពជាអ្នកដឹកនាំសម្រាប់អ្នកគ្រប់គ្រងថ្មី ការគ្រប់គ្រងរដ្ឋបាលប្រកបដោយប្រសិទ្ធភាព អនុវត្តការវាយតម្លៃហានិភ័យបឋម និងការអនុលោមតាមច្បាប់បទប្បញ្ញត្តិ ជាដើម។ ដើម្បីគាំទ្រដល់ ការបង្កើនការប្រើប្រាស់រៀល ស្របតាមគោលនយោបាយ បទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះ ស្ថានសម្រេចបាន១០% នៃឥណទានសរុបដែលគិតជាទឹកប្រាក់ មានចំនួន ៣៦.១១៧.៥៦៨ ដុល្លារ អាមេរិក សមមូលនឹងរូបិយប័ណ្ណខ្មែររៀលគឺមានចំនួន១៤៧.៥៤០.២៦៥ ពាន់រៀល។ សរុបលទ្ធផល ក្នុងបំណាច់ឆ្នាំ២០២៣ គ្រឹះស្ថានសម្រេចបានប្រាក់ចំណេញចំនួន ១៤.០៥៩.៦៥៨ដុល្លារអាមេរិក ទ្រព្យសកម្មចំនួន ៤២៥.៦៨២.៣៦៦ ដុល្លារអាមេរិក។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ គ្រឹះស្ថាន បានបង្កើន ទ្រព្យសកម្មចំនួន ៥៤,៩%។ ការរីកចម្រើននេះគឺបានមកពីការជឿទុកចិត្តពីសំណាក់ អតិថិជនគ្រប់រូប និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។

ជាចុងបញ្ចប់ខ្ញុំបាទជំនួសមុខក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថានសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រងនិងបុគ្គលិករបស់អាក់ទីវីភីភីលទាំងអស់ដែលបាន ខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរៀងៗខ្លួនបានយ៉ាងល្អរហូតទទួលបានភាព ជោគជ័យគួរឲ្យកត់សម្គាល់ហើយសូមការព្យាយាមប្រឹងប្រែងនេះនៅតែបន្តដើម្បីផ្តល់សេវាកម្មដ៏ល្អ ប្រសើរជូនអតិថិជនគ្រប់ៗគ្នា។ ខ្ញុំបាទសូមថ្លែងអំណរគុណផងដែរចំពោះ ភាគទុនិក ក្រុមប្រឹក្សា ភិបាល អតិថិជនរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជាដែលគាំទ្រ និងផ្តល់ដំបូន្មានល្អៗជា រៀងរហូតមក។

KAZUNORI KAWAI

សមាជិកក្រុមប្រឹក្សាភិបាល/អគ្គនាយក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រាជធានីភ្នំពេញ ភីអិលស៊ី

២. ស្ថានភាពសេដ្ឋកិច្ច

ក. ស្ថានភាពទូទៅនៃសេដ្ឋកិច្ចពិភពលោក

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជាសេដ្ឋកិច្ចពិភពលោកបានបន្តងើបឡើង ប៉ុន្តែក្នុងល្បឿនយឺតជាងឆ្នាំ២០២២ ដោយសារការអូសបន្លាយនៃសង្គ្រាម ការរីកបន្តិចនយោបាយរូបិយវត្ថុនៅប្រទេសអភិវឌ្ឍន៍ចម្បងៗ និងការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។ តាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣អាចសម្រេចបានក្នុងអត្រា៣%ធៀបនឹង៣,៥%នៅឆ្នាំមុនដែលក្នុងនោះសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍កើន ១,៥% ប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍កើន ៤% និងសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍កើន១,៥%និងសេដ្ឋកិច្ចតំបន់អាស៊ានកើន៤,៤%។

ទន្ទឹមនេះអតិផរណាពិភពលោកបានថយចុះពី៨,៣%នៅឆ្នាំ ២០២២ មកត្រឹម ៦,៥% ប៉ុន្តែបន្តមានអត្រាខ្ពស់ជាងកម្រិតគោលដៅដែលធ្វើឲ្យធនាគារកណ្តាលអាចបន្តអនុវត្តនយោបាយរូបិយវត្ថុរឹតបន្តិចបន្ថែមទៀត។

ខ. សេដ្ឋកិច្ចកម្ពុជា

ចំពោះកម្ពុជាសេដ្ឋកិច្ចត្រូវបានរំពឹងថាមានកំណើន៥,៥%ដែលគាំទ្រដោយការកើនឡើងខ្ពស់នៃវិស័យទេសចរណ៍ និង កំណើនផលិតផលកម្មឧស្សាហកម្មមិនមែនកាត់ដេរ។ វិស័យទេសចរណ៍មានកំណើនល្អប្រសើរក្នុងអត្រា ១៩,៨% ដោយចំនួនភ្ញៀវអន្តរជាតិបានកើនឡើងដល់៥,៥លាននាក់។ វិស័យកម្មឧស្សាហកម្មបានកើនឡើងក្នុងអត្រា៧,៤%ដោយផលិតផលកម្មឧស្សាហកម្មសម្រាប់បម្រើការនាំចេញកើន ៤,៣% ជាពិសេសផលិតផលមិនមែនកាត់ដេរ ដូចជា បរិក្ខារអេឡិចត្រូនិកកើន ១,៣ដង និងយានយន្តនិងគ្រឿងបន្សុំសម្រាប់យានយន្តកើន ៣,២ដងខណៈផលិតផលកម្មឧស្សាហកម្មសម្រាប់បម្រើទីផ្សារក្នុងស្រុកថយចុះ៧%។ វិស័យកសិកម្មបានកើន ឡើង១,១% ដែលគាំទ្រដោយកំណើនបរិមាណផលស្រូវ ជ័រកៅស៊ូ និងអនុវិស័យផលិតផល។

ចំណែកឯវិស័យសំណង់ និង អចលនទ្រព្យបន្តមានកំណើនយឺតក្នុងអត្រា ១,១% និង ០,៥រៀងគ្នា។ សមតុល្យជញ្ជីងទូទាត់កម្ពុជាត្រូវបានប៉ាន់ស្មានថាមានអតិរេក២២៦,១លានដុល្លារអាមេរិកដែលគាំទ្រដោយលំហូរចូលសុទ្ធនៃគណនីហិរញ្ញវត្ថុស្របពេលដែលសមតុល្យគណនីចរន្តនិងដើមទុនបានប្តូរពីឱនភាពមកជាអតិរេក។

គ. ប្រព័ន្ធធនាគារនៅកម្ពុជា

ទន្ទឹមនេះ ប្រព័ន្ធធនាគារបន្តរក្សាបានភាពធន់ និងមានវឌ្ឍនភាពជាលំដាប់ ដែលធានាដល់ការរក្សាចីរភាពហិរញ្ញប្បទាននិងសេវាហិរញ្ញវត្ថុចាំបាច់នានាក្នុងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានកើនឡើង ៨,៦% ដល់ ៣៤៦,៧ ទ្រីលានរៀល



៣. ប្រវត្តិសង្ខេប ទស្សនវិស័យ បេសកកម្ម ពាក្យស្លោក ក្រមអនុវត្ត និង គោលការណ៍ណែនាំរបស់គ្រឹះស្ថាន

ក. ប្រវត្តិសង្ខេប

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទ័រភីភីល ភីអិលស៊ី ហៅកាត់ថា(អេភី) បានចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតដែលមានលេខអាជ្ញាប័ណ្ណ ០០០០៩៤២៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១១ និងទទួលអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ពីធនាគារ ជាតិនៃ កម្ពុជា (NBC) ដើម្បីធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១ រៀងមក។ បច្ចុប្បន្នគ្រឹះស្ថាន មានចំនួន ២៩ សាខា៖

២០១១

- ទទួលបានអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ពី ធនាគារជាតិនៃកម្ពុជា
- ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រ កម្ពុជាក្នុងនាមជាក្រុមហ៊ុនមហាជនទទួលខុសត្រូវ មានកម្រិត

២០១២

- បង្កើនដើមទុនពី ៣០០.០០០ ដុល្លារ ដល់ ៧៩១៨.០០ដុល្លារ
- ផ្លាស់ប្តូរទីតាំងថ្មី ដែលមានអាសយដ្ឋាន នៅផ្ទះលេខ ១៤៩ សេ ផ្លូវលេខ១៤៣ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ

២០១៣

- បង្កើនដើមទុនពី៧៩១៨.០០០ដុល្លារ ដល់ ៨.០០១.៨០០ដុល្លារ
- ផ្លាស់ប្តូរទីតាំងថ្មី ដែលមានអាសយដ្ឋាននៅរោងការ លេខ ៣៥-៣៧ ផ្ទះលេខ ២១៤ សង្កាត់បឹងកេងកង ខណ្ឌ ព្រៃនប់ រាជធានីភ្នំពេញ
- បង្កើតសាខានៅសៀមរាប និងសាខាខ្សែ បឹងកេងកង៣

២០១៤

- បង្កើតសាខាខ្សែសែនសុខ

២០១៥

- បង្កើនដើមទុនពី៨.០០១.៨០០ ដុល្លារអាមេរិក ដល់ ៨.៥០១.៨០០ ដុល្លារអាមេរិក

២០១៦

- បង្កើនដើមទុនពី ៨.៥០១.៨០០ ដុល្លារអាមេរិក ដល់ ១០.០០១.៨០០ ដុល្លារអាមេរិក
- បង្កើតសាខានៅតាត់ដំបង និងសាខានៅ កំពង់ចាម

២០១៧

- ផ្លាស់ប្តូរទីតាំងគីស្តាភាពការកណ្តាលថ្មី ដែលមានអាសយដ្ឋាននៅអាគារលេខ៨៨ផ្លូវលេខ២១៤កែង និង ផ្លូវ១១៣ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- បង្កើតសាខា ខេត្តកណ្តាល សាខាខេត្តតាកែវ និង សាខាខណ្ឌទួលគោក

២០១៨

- បង្កើត សាខាខណ្ឌមានជ័យ ខណ្ឌព្រៃនប់ ខណ្ឌប្រាសាទ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ

២០១៩

- បង្កើត សាខាខេត្តត្បូងឃ្មុំ និងសាខាខណ្ឌព្រៃកក្កើត

២០២០

- បង្កើតសាខាខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តរតនៈគិរី
- បង្កើនដើមទុនពី១០.០០១.៨០០ ដុល្លារអាមេរិក ដល់ ២០.០០០.០០០ ដុល្លារអាមេរិក

២០២១

- បង្កើតសាខា ស្រុកបាយ័ន ឃុំបង្អង់ (ខេត្តកំពង់ធំ), សាខាខេត្តព្រះវិហារ, សាខាខេត្តឧត្តរមានជ័យ, សាខាខណ្ឌដង្កោ, សាខាខណ្ឌពោធិ៍សែនជ័យ, សាខាខេត្តកំពត, សាខាក្រុងចោមចិន, សាខាខេត្តស្វាយរៀង, សាខាស្រុកតាមរក៍ ឃុំព្រៃកខ្វាយ (ខេត្តព្រៃវែង)

២០២៣

- បង្កើនដើមទុនពី២០.០០០.០០០ ដុល្លារអាមេរិក ដល់ ៥០.០០០.០០០ ដុល្លារអាមេរិក

ខ. ទស្សនវិស័យ



យើងមានបំណងក្លាយទៅជាគ្រឹះស្ថានហិរញ្ញវត្ថុមួយឈានមុខគេ
តាមរយៈការផ្តល់សេវាកម្មល្អប្រសើរ និងរីកចម្រើនប្រកបដោយស្ថេរភាព។

គ. បេសកកម្ម



យើងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា
តាមរយៈការចូលរួម និងផ្តល់នូវឥណទានដោយប្រកាន់ខ្ជាប់ភាពជាដៃគូ
នៃរាជរដ្ឋាភិបាល។

ឃ. ពាក្យស្លោក



យើងស្តាប់លោកអ្នក គិតជាមួយលោកអ្នកដើម្បីបង្កើតដំណោះ
ស្រាយដ៏ល្អបំផុតសម្រាប់ភាពជោគជ័យរបស់លោកអ្នក ។

ង. ក្រមអនុវត្ត

- ការរៀបចំបំណុលលើសលប់៖ គ្រឹះស្ថានផ្តល់ឥណទានតាមលទ្ធភាពសងរបស់អតិថិជន
និងរកវិធីដើម្បីបញ្ចៀសបំណុលលើសលប់តាមដែលអាចធ្វើបាន។
- ក្រមសីលធម៌របស់បុគ្គលិក៖ គ្រឹះស្ថានមានការបណ្តុះបណ្តាលបន្ថែម និងប្រកាន់ខ្ជាប់នូវ
ឥរិយាបថប្រកបដោយការគោរព ក្រមសីលធម៌ខ្ពស់ ចំពោះអតិថិជនគ្រប់មជ្ឈដ្ឋានពីបុគ្គលិក
គ្រប់លំដាប់ថ្នាក់។
- សេរីភាពក្នុងការជ្រើសរើស៖ អតិថិជនមានសិទ្ធិជ្រើសរើសផលិតផល ឬសេវាកម្មរបស់
គ្រឹះស្ថានដែលសមស្របនឹងមុខរបរ និងតម្រូវការ។
- យន្តការឆ្លើយតបចំពោះមតិយោបល់៖ គ្រឹះស្ថានទទួលយកនូវមតិយោបល់ ដើម្បីស្តារបន្ទា
និងឆ្លើយតបឱ្យបានសមរម្យបំផុត។



២. គោលការណ៍ណែនាំ




៤. ព័ត៌មានប្រតិបត្តិការ


ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ឆ្នាំ	ផលប័ក្កតណនានសរុប	ចំនួនសាខា	ចំនួនអតិថិជន
២០១៩	៦៥,៨៤១,៤៤២	១៦	៧៩,៤៦៥
២០២០	១០២,៧៣៩,១៤៨.០៨	២០	១១៣,១០៤
២០២១	១៤៨,៦១៣,៦១២.០៣	២៩	១៣៩,៨៧៩
២០២២	២៤៨,៦២០,៤៩៧	២៩	១៧៨,១៦២
២០២៣	៣៣៨,១៧៤,០៣៩	២៩	១៩៩,៨៧៤

ក. ផលប័ក្កតណនានសរុប (ជុំនួនរោយរិក)



ខ. ចំនួនអតិថិជន



គ. សមតុល្យឥណទានតាមផលិតផល

ប្រភេទផលិតផល	២០២២	២០២៣
☑ បង់រំលស់គ្រឿងចក្រកសិកម្ម	៥០១,៥៣៨	៤៣៥,៨៦០
☑ បង់រំលស់រថយន្ត	៦០,៧៧៣,០២០	១០១,៥៧៦,៤៥០
☑ បង់រំលស់គ្រឿងអេឡិចត្រូនិច	៩,១៩៦,២៨៤	៨,៧១៦,៧៤៧
☑ បង់រំលស់ដី	២៥៤,៧៦៣	១៤៤,៣៤៤
☑ បង់រំលស់ម៉ូតូ	១៤៨,៨៩៣,០៣៥	២០០,៣៧៨,៩៤៤
☑ ឥណទានប្រើប្រាស់ទូទៅ	១,០៨៦,០១១	៦៩១,៩៣២
☑ ឥណទានហ៊ុស	២៧,៩១៥,៨៤៦	២៦,២២៨,៧៦២
សរុប	២៤៨,៦២០,៤៩៧	៣៣៨,១៧៤,០៣៩

ឃ. វិស្វកម្ម និងសាខាធ្វើប្រតិបត្តិការរបស់គ្រឹះស្ថាន

វិស្វកម្មការកណ្តាល

អាសយដ្ឋាន: អាគារលេខ៨៨ ផ្លូវលេខ២១៤ កែងនឹងផ្លូវ
លេខ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ២១៤ ២៥៥
+៨៥៥ ៧៨ ៧៧៧ ៣៤០

១

សាខា ខណ្ឌបឹងកេងកង

២

អាសយដ្ឋាន: អាគារលេខ១៤៩ ផ្លូវលេខ១៤៣ សង្កាត់
បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ២២៤ ១៥៦
+៨៥៥ ៧៨ ៧៧៧ ២៥៩

សាខា ខេត្តសៀមរាប

អាសយដ្ឋាន: អាគារលេខ៨៨ ផ្លូវស៊ីវិល ភូមិមណ្ឌល សង្កាត់
ស្វាយជ័យ ក្រុងសៀមរាប ខេត្តសៀមរាប
ទូរស័ព្ទ: +៨៥៥ ៧៨ ២៥៤ ១១២
+៨៥៥ ១០ ៨២២ ០៣០

៣

សាខា ខណ្ឌសែនសុខ

៤

អាសយដ្ឋាន: អាគារលេខ៨៧-៨៩ ផ្លូវលេខ១០១៩ សង្កាត់
ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ១០ ៩៦០ ៦១៩
+៨៥៥ ៧៨ ៧៧៧ ២៥១

សាខា ខេត្តបាត់ដំបង

អាសយដ្ឋាន: អាគារលេខ២៣-២៥ ផ្លូវលេខ៣ សង្កាត់ស្វាយ
ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ទូរស័ព្ទ: +៨៥៥ ៩៣ ៧៣២ ៦០០
+៨៥៥ ៧១ ៣៣១ ៦៧៧

៥



សាខា ខេត្តកំពង់ចាម

អាសយដ្ឋាន: អាគារលេខ៦៤ មហាវិថីព្រះមុន្នីវង្ស សង្កាត់
កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម
ទូរស័ព្ទ: +៨៥៥ ៤២ ២១០ ៨៨៧
+៨៥៥ ៧១ ៣២៣ ៩៧៧៧

សាខា ខណ្ឌទួលគោក



អាសយដ្ឋាន: អាគារលេខ៣A ផ្លូវលេខ៣៥៥ ភូមិ១ សង្កាត់
បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ២៣១ ៩១២
+៨៥៥ ៨១ ៩៩៤ ៩៥៨ +៨៥៥ ៦១ ៤២១ ១១២



សាខា ខេត្តកណ្តាល

អាសយដ្ឋាន: អាគារលេខ១៣៧០ ផ្លូវជាតិលេខ២ ភូមិតាខ្មៅ
សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ទូរស័ព្ទ: +៨៥៥ ២៣ ៤២៥ ៦៧៧
+៨៥៥ ២៣ ៤២៥ ៦៧៨ +៨៥៥ ១៧ ២៧៦ ០៣១

សាខា ខេត្តតាកែវ



អាសយដ្ឋាន: អាគារលេខ២ សង្កាត់ការក្នុង ក្រុងជូនកែវ
ខេត្តតាកែវ
ទូរស័ព្ទ: +៨៥៥ ៦១ ២០៤ ៤៤៥
+៨៥៥ ៨១ ៩៩៤ ៨៧១



សាខា ខណ្ឌច្បារអំពៅ

អាសយដ្ឋាន: ផ្ទះលេខ១៥សDE0-E1 ផ្លូវជាតិលេខ១ សង្កាត់
ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ២៣១ ៤១៣
+៨៥៥ ៨៦ ២៤៥ ៥១២ +៨៥៥ ៩២ ៧៦៥ ៥៧០

សាខា ខណ្ឌមានជ័យ

អាសយដ្ឋាន: អាគារលេខ២៧ ផ្លូវសម្តេចព្រះមុនីវរ្ម័ន (២១៧)
ភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ២៣១ ៤១២
+៨៥៥ ៩៨ ៨០៤ ៧៣៩ +៨៥៥ ១២ ៤២៥ ៩៣៤

១១

សាខា ខេត្តកំពង់ស្ពឺ

១២

អាសយដ្ឋាន: អាគារលេខ២៩៦ ផ្លូវជាតិលេខ៤ ភូមិពាណិជ្ជកម្ម
សង្កាត់រោង ក្រុងច្បារមេន ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ: +៨៥៥ ២៥ ២១០ ២៣៦ +៨៥៥ ១៧ ៥២២ ០២៦
+៨៥៥ ៧០ ៥២៣ ៧៨៣

សាខា ខេត្តបន្ទាយមានជ័យ

អាសយដ្ឋាន: អាគារលេខ៤១៥ ភូមិ៣ ផ្លូវជាតិលេខ៥ សង្កាត់
ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ: +៨៥៥ ៩៤ ៧១០ ៥១៣ +៨៥៥ ១២ ៤២៥ ៩៦៤
+៨៥៥ ៨៦ ២៤៥ ០១៣

១៣

សាខា ខណ្ឌជ្រោយចង្វារ

១៤

អាសយដ្ឋាន: អាគារលេខ១០៨ (F១០) ផ្លូវជាតិលេខ ៦ ភូមិ៣
សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ១២ ៤៣០ ៧៩១ +៨៥៥ ៨៦ ២៥៦ ០៤១
+៨៥៥ ៩៧ ៥៧៥ ៤៧៧៧

សាខា ខណ្ឌព្រៃកញ្ជ្រៅ

អាសយដ្ឋាន: ផ្លូវជាតិលេខ៥ ភូមិកណ្តាល សង្កាត់ព្រៃកញ្ជ្រៅ
ខណ្ឌព្រៃកញ្ជ្រៅ រាជធានីភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ២៣ ២៣០ ២៨០ +៨៥៥ ៩៥ ៣២៩ ០៣៦
+៨៥៥ ៦៩ ២២២ ៤៣៩

១៥



សាខា ខេត្តត្បូងឃ្មុំ

អាសយដ្ឋាន: ភូមិជើងឡូង សង្កាត់ស្វង ក្រុងស្វង ខេត្តត្បូងឃ្មុំ
ទូរស័ព្ទ: +៨៥៥ ៤៥ ២១១ ១៣១
+៨៥៥ ៦៩ ៣៨៤ ២២២
+៨៥៥ ៦១ ៤០៧ ៣០៤

សាខា ខេត្តកំពង់ធំ



អាសយដ្ឋាន: អាគារលេខ៥៤៧ ផ្លូវជាតិលេខ៦ ភូមិកំពង់ធំ
សង្កាត់កំពង់រទេះ ខេត្តកំពង់ធំ
ទូរស័ព្ទ: +៨៥៥ ៦២ ២១០ ២១២
+៨៥៥ ៧០ ២២២ ៤៨៦ +៨៥៥ ៩៥ ៤៤៣ ៨៨២



សាខា ខេត្តកំពង់ឆ្នាំង

អាសយដ្ឋាន: ភូមិធម្មយុត្តិ សង្កាត់ឃ្លូរ ក្រុងកំពង់ឆ្នាំង ខេត្ត
កំពង់ឆ្នាំង
ទូរស័ព្ទ: +៨៥៥ ៦១ ៣២៩ ៨៤៨ +៨៥៥ ៦៩ ៣៩០ ២២២
+៨៥៥ ៣១ ២១៣ ២៧៧៧

សាខា ខេត្តរតនៈគិរី



អាសយដ្ឋាន: ផ្ទះលេខ ៧៨ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក
ក្រុងបានលុង ខេត្តរតនៈគិរី
ទូរស័ព្ទ: +៨៥៥ ៦៩ ៦៤១ ២២២
+៨៥៥ ៧១ ២៧១ ៦៧៧៧



សាខា ខេត្តក្រចេះ

សយដ្ឋាន: ភូមិព្យាវដ៍ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
ទូរស័ព្ទ: +៨៥៥ ៦៩ ៦៣៨ ២២២
+៨៥៥ ៨៨ ២០៦ ៩៧៧៧

សាខា ស្រុកបារាយណ៍

អាសយដ្ឋាន: ផ្ទះលេខ១២ ក្រុងទី១ ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក
ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទូរស័ព្ទ: +៨៥៥ ១៥ ៥១ ៥៥ ៤៥ +៨៥៥ ៩៨ ៩៣ ៨០ ៨៨
+៨៥៥ ៩៦ ៨៨ ៧៦ ៨៩៨

២១

សាខា ខេត្តព្រះវិហារ

២២

អាសយដ្ឋាន: ភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុង
ព្រះវិហារ ខេត្តព្រះវិហារ
ទូរស័ព្ទ: +៨៥៥ ៨១ ៣៤ ២០ ០៩
+៨៥៥ ៨៨ ៣៣ ២៥ ០២៧ +៨៥៥ ៩៧ ៥១ ៨៣ ២៦២

សាខា ខេត្តឧត្តរមានជ័យ

អាសយដ្ឋាន: ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង
ខេត្តឧត្តរមានជ័យ

ទូរស័ព្ទ: +៨៥៥ ១២ ៤១ ២៦ ៣៩ +៨៥៥ ៧០ ៤៣ ១២ ២២
+៨៥៥ ៦៩ ៦៤ ០២ ២២

២៣

សាខា ខណ្ឌដង្កោ

២៤

អាសយដ្ឋាន: ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី
ភ្នំពេញ
ទូរស័ព្ទ: +៨៥៥ ៨៧ ៩០ ០០ ៥៨ +៨៥៥ ១៦ ៨៤ ៦១ ៩៤
+៨៥៥ ៨៦ ៨៦ ០២ ៨២

សាខា ខណ្ឌពោធិ៍សែនជ័យ

អាសយដ្ឋាន: ភូមិឥម្លៃន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន
ជ័យ រាជធានីភ្នំពេញ

ទូរស័ព្ទ: +៨៥៥ ៨៦ ៦៤ ៦៩ ៧៩
+៨៥៥ ៩៦ ៩២ ១៩ ២៨៨ +៨៥៥ ១០ ២២ ៦៥ ៧២

២៥



សាខា ខេត្តកំពត

អាសយដ្ឋាន: ផ្ទះលេខ១២៦ ផ្លូវលេខ៣ ភូមិស្វាយធំ សង្កាត់
ត្រាំងអំពិល ក្រុងកំពត ខេត្តកំពត
ទូរស័ព្ទ: +៨៥៥ ៩៨ ៥៣ ២៥ ១៨
+៨៥៥ ៩៧ ២០ ៥០ ៦៣២ +៨៥៥ ៩៦ ៤១ ៥៦ ៣២២

សាខា ក្រុងប៉ោយប៉ែត



អាសយដ្ឋាន: ភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ
ទូរស័ព្ទ: +៨៥៥ ១០ ៣៧ ១៣ ៤៥
+៨៥៥ ៨៥ ៦២ ៦៣ ០៣ +៨៥៥ ៩៧ ៩៨ ៥៣ ៥៨៦



សាខា ខេត្តស្វាយរៀង


អាសយដ្ឋាន: ភូមិភៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
ខេត្តស្វាយរៀង
ទូរស័ព្ទ: +៨៥៥ ៨៨ ៤១ ១៩ ១៣៧
+៨៥៥ ៦៦ ៣២ ៥៥ ៧៤ +៨៥៥ ៩៧ ៥៦ ៣៦ ៦៦៥


សាខា ស្រុកពាមរក៍



អាសយដ្ឋាន: ភូមិភូមិ១ ឃុំព្រែកខ្សោយ ខ ស្រុកពាមរក៍
ខេត្តព្រៃវែង
ទូរស័ព្ទ: +៨៥៥ ៩៣ ៧៣ ៨៩ ០៤
+៨៥៥ ៩៣ ៨៣ ៩៤ ០៧ +៨៥៥ ៩៦ ៥០ ៩១ ៩០០

៥. របាយការណ៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គជំនាញ ប្រចាំឆ្នាំ២០២៣





នាយកដ្ឋានរដ្ឋបាល



៦. ក្រុមប្រឹក្សាភិបាល



Ryosuke KATAOKA

ប្រធានក្រុមប្រឹក្សាភិបាល



Kazunori KAWAI

សមាជិកក្រុមប្រឹក្សាភិបាល/ អនុប្រធាន



Tatsuhiko KURIHARA

សមាជិកក្រុមប្រឹក្សាភិបាល



Masao SUGITA

សមាជិកក្រុមប្រឹក្សាភិបាល



ហាឡាយ អេមស៊ូកាវ៉ា

សមាជិកក្រុមប្រឹក្សាភិបាល/ អនុប្រធាន
ប្រធានគណៈកម្មាធិការអន្តរក្រុមហ៊ុន



ស៊ិន ស៊ីឡេន

សមាជិកក្រុមប្រឹក្សាភិបាល/ អនុប្រធាន
ប្រធានគណៈកម្មាធិការសេវាកម្ម



លោក Ryosuke KATAOKA
ប្រធានក្រុមប្រឹក្សាភិបាល

លោក Ryosuke KATAOKA ត្រូវបានតែងតាំងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីភី ភល ភីអិលស៊ី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។ មុនចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល លោកធ្លាប់មានបទពិសោធន៍១០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ។ លោកធ្លាប់មានបទពិសោធន៍ក្នុងតំណែងជាច្រើនដូចជា ប្រធានផ្នែកទីផ្សារ ប្រធាននាយកដ្ឋានផែនការសាជីវកម្ម អស់រយៈពេលជា ច្រើនឆ្នាំ។ លោកក៏ធ្លាប់មានបទពិសោធន៍ជាអគ្គនាយកនៅក្រុមហ៊ុនមួយអស់រយៈពេល៣ឆ្នាំផងដែរ។ សព្វថ្ងៃនេះ លោកកំពុងបម្រើការងារក្នុងមុខតំណែងជានាយកដ្ឋានផែនការសាជីវកម្មនៅក្នុងក្រុមហ៊ុន Business Partner Co., Ltd ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ប្រវត្តិសិក្សា លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពី Business Breakthrough University នៅប្រទេសជប៉ុន។



លោក Kazunori KAWAI
សមាជិកក្រុមប្រឹក្សាភិបាល/ អគ្គនាយក

លោក Kazunori KAWAI ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីភីភល ភីអិលស៊ី។ មុននឹងលោកចូលកាន់តំណែងក្នុងគ្រឹះស្ថាន លោកក៏មានតួនាទីជាអគ្គនាយកក្រុមហ៊ុន RYFETY Co., Ltd ប្រទេសជប៉ុនអស់រយៈពេលជាច្រើនឆ្នាំ។ ក្រៅពីនេះលោកធ្លាប់បានឆ្លងកាត់បទពិសោធន៍នឹងតួនាទីការងារជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ មានដូចជា នាយកគ្រប់គ្រង ជានាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់ ជាប្រធានផ្នែកលក់ ប្រធានផ្នែកសាជីវកម្ម ជាបន្តីផ្នែកលក់ និង ប្រមូលឥណទានផងដែរ។ ប្រវត្តិសិក្សា លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Kenichi Ohmae Graduate School of Business ប្រទេសជប៉ុន ក្នុងឆ្នាំ ២០១៩។



លោក Tatsuhiko KURIHARA
សមាជិកក្រុមប្រឹក្សាភិបាល

លោក Tatsuhiko KURIHARA ជាសមាជិកក្រុមប្រឹក្សាភិបាល នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិសស៊ី។ ក្នុងវិស័យហិរញ្ញវត្ថុលោក មានបទពិសោធន៍ជាង ៣០ឆ្នាំ ដោយលោកបានឆ្លងកាត់ និងមានចំណេះដឹង ជាច្រើនដូចជា៖ ចំណេះដឹងខាងផ្នែកប្រតិបត្តិការហិរញ្ញវត្ថុផ្នែកច្បាប់និងប្រតិបត្តិការ (AML) ផ្នែក ទីផ្សារ និងផ្នែកផែនការសាធារណៈជាដើម។ លោកធ្លាប់ជាអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិសស៊ី អស់រយៈពេលជាង ៨ឆ្នាំ។ បច្ចុប្បន្នលោកក៏មានតួនាទី ជាគណៈអភិបាល នៃ ក្រុមហ៊ុន Business Partner Co.,Ltd ទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។



លោក Masao SUGITA
សមាជិកក្រុមប្រឹក្សាភិបាល

លោក Masao SUGITA សមាជិកក្រុមប្រឹក្សាភិបាល នៃគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិលស៊ី ។ លោកមានបទពិសោធន៍ ការងារក្នុងវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង និងក្រុមហ៊ុនប្រឹក្សាយោបល់អស់រយៈ ពេល ១៥ឆ្នាំ។ លោកធ្លាប់ជាប្រធាននាករដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ជាអគ្គនាយក និងជាប្រធាន គណៈកម្មាធិការសវនកម្មផងដែរ។ បច្ចុប្បន្នលោកក៏មានតួនាទីជាអភិបាល នៃក្រុមហ៊ុន NFC Holdings ទីក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។



លោក ម៉ាឡាយ ខេមសូលី

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ / ប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ

លោក ម៉ាឡាយ ខេមសូលី មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទ័រភីភល ភីអិលស៊ី។ ជុំវិញបទពិសោធន៍ការងារ លោកធ្លាប់មានបទពិសោធន៍ជាង៣០ឆ្នាំក្នុងវិស័យ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ហើយលោកបានឆ្លងកាត់មុខតំណែងជាច្រើនដូចជា ជាទីប្រឹក្សាធានារ៉ាប់រង ជាអគ្គនាយកហិរញ្ញវត្ថុ និងជាអគ្គនាយកក្រុមពិនិត្យហិរញ្ញវត្ថុ។ លោកក៏មានបទពិសោធន៍ជានាយកគ្រប់គ្រងរតនាគារ និងជាប្រធានគណនេយ្យផងដែរ។ លើសពីនេះទៅទៀត លោកក៏ធ្លាប់ជាអនុប្រធានផ្នែកស្ថានភាពរូបិយវត្ថុ នៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនៅធនាគារជាតិនៃកម្ពុជា។ ប្រវត្តិសិក្សា លោកធ្លាប់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យរដ្ឋបាហ្សេស្តង់(Daghestan) និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Charles Stuart ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០១៩។



លោកស្រី ស៊ិន ស៊ីឡែន

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ / ប្រធានគណៈកម្មាធិការសវនកម្ម

លោកស្រី ស៊ិន ស៊ីឡែន ជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការសវនកម្ម។ លោកស្រីមានបទពិសោធន៍ ២០ឆ្នាំ ក្នុងវិស័យគណនេយ្យនិងហិរញ្ញវត្ថុ។ លោកស្រីជាសវនករ នៅក្រុមហ៊ុន ប្រាយីតធីរហាវខូតើស៍ (PwC) រយៈពេល ៨ឆ្នាំ ដែលក្នុងនោះរយៈពេលពីរឆ្នាំនៅប្រទេសអង់គ្លេស។ លោកស្រីជាទីប្រឹក្សាហិរញ្ញវត្ថុ ជាអ្នកត្រួតពិនិត្យគុណភាពសវនកម្មនៅនិយ័តករគណនេយ្យ និងសវនកម្ម (ACAR) និងជានាយិកាហិរញ្ញវត្ថុនៅក្រុមហ៊ុនក្នុងស្រុកជាច្រើនឆ្នាំ។ លោកស្រី ស៊ិន ស៊ីឡែន ជាសមាជិកអេស៊ីស៊ីអេ(a fellow of ACCA) និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(a member of KICPPA)។

៧. គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការសវនកម្ម

សមាភាពនៃគណៈកម្មាធិការសវនកម្មអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដែលបានចែងដូចតទៅ៖

- គណៈកម្មាធិការសវនកម្មត្រូវដឹកនាំដោយអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល
- ត្រូវមានសមាសភាពយ៉ាងហោចណាស់ បុគ្គលឯករាជ្យម្នាក់ ដែលមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ
- ត្រូវមានសមាសភាពយ៉ាងហោចណាស់ បុគ្គលឯករាជ្យម្នាក់ ដែលមានជំនាញផ្នែកច្បាប់និងធនាគារ។

គណៈកម្មាធិការសវនកម្មរបស់អាក់ទីវីតេលមានសមាជិកចំនួន ៣ រូប មកពីក្រុមប្រឹក្សាភិបាល ដែលដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងមានសមាជិកដូចខាងក្រោម៖

- | | | |
|------------------------|---------------------------------|--------|
| ១- លោកស្រី ស៊ុន ស៊ីឡែន | សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ | ប្រធាន |
| ២- លោក Ryosuke KATAOKA | ប្រធានក្រុមប្រឹក្សាភិបាល | សមាជិក |
| ៣- លោក ម៉ាឡាយ ខេមសុលី | សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ | សមាជិក |

គណៈកម្មាធិការសវនកម្មមានតួនាទីនិងភារៈកិច្ចទទួលខុសត្រូវដូចខាងក្រោម៖

- ធានាឲ្យមានការអនុវត្តតាមលក្ខខណ្ឌត្រូវដោយច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ព្រមទាំងធានាថាព័ត៌មានដែលផ្តល់ជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា ត្រឹមត្រូវ និងជឿជាក់
- វាយតម្លៃភាពសមស្របនៃវិធីសាស្ត្រគណនេយ្យ ដែលគេប្រើដើម្បីរៀបចំគណនីដោយឡែក និងគណនីរួមបញ្ចូលគ្នា
- វាយតម្លៃគុណភាពនៃការត្រួតពិនិត្យផ្ទៃក្នុង តួនាទីនិងការទទួលខុសត្រូវលម្អិតរបស់គណៈកម្មាធិការសវនកម្ម។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ

គណៈកម្មាធិការគ្រប់គ្រងហានិភ័យមានសមាសភាពចំនួន ៣រូប មកពីក្រុមប្រឹក្សាភិបាលដែលដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ និងមានសមាជិកដូចខាងក្រោម៖

- | | |
|------------------------|--------|
| ១- លោក ម៉ាឡាយ ខេមសុលី | ប្រធាន |
| ២- លោក Ryosuke KATAOKA | សមាជិក |
| ៣- លោកស្រី ស៊ុន ស៊ីឡែន | សមាជិក |

គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវទទួលខុសត្រូវលើ៖

- សំវិធានធនឥណទាន
- គ្រប់គ្រងហានិភ័យឥណទាន
- គ្រប់គ្រងហានិភ័យដើមទុន
- គ្រប់គ្រងហានិភ័យសន្ទនីយភាព និងប្រភពដើមទុន
- គ្រប់គ្រងហានិភ័យប្រតិបត្តិការ
- គ្រប់គ្រងហានិភ័យប្រតិបត្តិតាម
- តាមដាន និងត្រួតពិនិត្យលើហានិភ័យផ្នែកច្បាប់ និងបរិយាកាសនយោបាយ និងគោលនយោបាយនានា
- តាមដានកម្រិតពិដាន និងអនុបាតហានិភ័យសំខាន់ៗដែលកំណត់ដោយស្ថាប័ន
- ពិនិត្យតាមដានបរិយាកាសសេដ្ឋកិច្ច និងការប្រកួតប្រជែង។

គណៈកម្មាធិការតែងតាំង និងអត្ថប្រយោជន៍

គណៈកម្មាធិការតែងតាំង និងអត្ថប្រយោជន៍ មានសមាសភាពចំនួន ៣រូប មកពីក្រុមប្រឹក្សាភិបាល និងមានសមាជិកដូចខាងក្រោម៖

១- លោក ម៉ាឡាយ ខេមសូលី	ប្រធាន
២-លោក Tatsuhiro KURIHARA	សមាជិក
៣-លោកស្រី ស៊ិន ស៊ីឡែន	សមាជិក

គណៈកម្មាធិការតែងតាំង និងអត្ថប្រយោជន៍ ត្រូវទទួលខុសត្រូវលើ៖

- ធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តគោលនយោបាយ បទបញ្ជាផ្ទៃក្នុង និង នីតិវិធីក្នុងការគ្រប់គ្រងធនធានមនុស្ស និងការជ្រើសរើសបុគ្គលិក
- អនុវត្តប្រព័ន្ធបច្ចេកទេសព័ត៌មានថ្មីៗសម្របសម្រួលដល់ការគ្រប់គ្រងធនធានមនុស្ស
- អនុវត្តកម្មវិធីបណ្តុះបណ្តាលឲ្យបានទូលំទូលាយ និងឲ្យទាន់បច្ចុប្បន្នភាព, ដំឡើងប្រាក់ខែ និងផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំ ដល់បុគ្គលិក
- ពិនិត្យមើលការអនុវត្តតាមរបស់មន្ត្រី ការគ្រប់គ្រងធនធានមនុស្សស្របទៅនឹងច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា និងច្បាប់ស្តីពីការងារ។

៨. គណៈគ្រប់គ្រង



លោក Kazunori KAWAI
អគ្គនាយក



លោក Kazunori KAWAI ជាអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិលស៊ី។ មុននឹងលោកចូលកាន់តំណែងក្នុងគ្រឹះស្ថានលោកក៏មានតួនាទីជាអគ្គនាយក ក្រុមហ៊ុន RYFETY Co., Ltd ប្រទេសជប៉ុនអស់រយៈពេលជាច្រើនឆ្នាំ។ ក្រៅពីនេះលោកធ្លាប់បានឆ្លងកាត់បទពិសោធន៍នឹងតួនាទីការងារជាច្រើនក្នុងវិស័យហិរញ្ញវត្ថុ មានដូចជា នាយកគ្រប់គ្រង ជានាយកគ្រប់គ្រងជាន់ខ្ពស់ប្រចាំតំបន់ ជាប្រធានផ្នែកលក់ ប្រធានផ្នែកសាជីវកម្ម ជាមន្ត្រីផ្នែកលក់ និង ប្រមូលឥណទានផងដែរ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Kenichi Ohmae Graduate School of Business ប្រទេសជប៉ុនក្នុងឆ្នាំ ២០១៩។



លោក សុន គីមសា
នាយកចាត់ការទូទៅ

លោក សុន គីមសា ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិលស៊ី ចាប់តាំងពីឆ្នាំ ២០១៤ ដោយចាប់ផ្តើមពីបុគ្គលិកទូទៅ។ នៅឆ្នាំ២០១៥ លោកត្រូវបានដំឡើងតួនាទី ជាជំនួយការនាយកគ្រប់គ្រង ហើយបន្ទាប់មកត្រូវបានតែងតាំងជា នាយកសាខានៅក្នុងឆ្នាំ២០១៦។ លោកត្រូវបានតែងតាំងជា នាយកចាត់ការទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិលស៊ី នៅក្នុងឆ្នាំ ២០១៨ ។ ជាមួយនឹងអាជីពជាង ១០ឆ្នាំនៅក្នុងវិស័យហិរញ្ញវត្ថុ លោកនិងក្រុមគ្រួសាររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិលស៊ី បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រជាជននៅក្នុងប្រទេសកម្ពុជាផងដែរ។

លោកស្រី ជា ចិត្តា
នាយិកានាយកដ្ឋានប្រតិបត្តិការ



លោកស្រី ជា ចិត្តា ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិលស៊ី ចាប់តាំងពីឆ្នាំ ២០១៥ ក្នុងតួនាទីជាប្រធានគណនេយ្យ។ គិតត្រឹមខែមេសា ឆ្នាំ២០២១ លោកស្រីបានបំពេញតួនាទីជានាយិកានាយកដ្ឋានប្រតិបត្តិការ។ មុនពេលចូលបម្រើការងារជាមួយអាក់ទីវីភីភលលោកស្រីធ្លាប់មានបទពិសោធន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនិងក្រុមហ៊ុនដទៃទៀត រយៈពេលសរុបជាង១០ឆ្នាំដែលមានតួនាទីជានាយិកាផ្នែកគណនេយ្យហិរញ្ញវត្ថុនិងនាយិកានាយកដ្ឋានរដ្ឋបាល។ លោកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ

បៀលប្រាយឆ្នាំ២០០៩។ បច្ចុប្បន្ន លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ និង ធនាគារ។ លោកស្រីក៏បានឆ្លងកាត់វគ្គសិក្សាជំនាញផ្សេងៗដូចជា៖ គណនេយ្យកុំព្យូទ័រ Quick Books, Access, Excel ជាដើម។

លោក វង្ស ប៊ុនឈឿន
នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង



លោកវង្ស ប៊ុនឈឿន ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីតីភល ភីអិលស៊ី ជាប្រធានសវនកម្មផ្ទៃក្នុងតាំងពីខែតុលា ឆ្នាំ ២០១៩។ លោកបានបញ្ចប់ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និងទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចជំនាញហិរញ្ញវត្ថុនិងធនាគារនៅសាកលវិទ្យាល័យវេស្វីន។ លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលស្គាល់នៅក្នុងប្រទេស កម្ពុជាក្នុងមុខតំណែងផ្សេងៗដូចជាសវនករផ្ទៃក្នុងបន្ទាប់មកត្រូវបានតែងតាំងជាប្រធានសវនកម្មផ្ទៃក្នុង នៅខែកញ្ញា ឆ្នាំ២០១៧។ លោកបានចូលរួមវគ្គសិក្សាជាច្រើនដូចជា៖ ជំនាញវាយតម្លៃហានិភ័យ និង ការត្រួតពិនិត្យផ្ទៃក្នុងសវនកម្មសម្រាប់ការលូតបន្លំផ្ទៃក្នុងការរៀបចំផែនការណ៍ និងគ្រប់គ្រងពេលវេលា ការគ្រប់គ្រងហានិភ័យស្ថាប័នមីក្រូហិរញ្ញវត្ថុនិងមូលដ្ឋានពន្ធដារជាដើម។



កញ្ញា សេង ចាន់ថា
នាយិកានាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

កញ្ញា សេង ចាន់ថា ជាជនជាតិខ្មែរ ចូលបម្រើការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ អាក់ទីវីតី ភល ភីអិលស៊ី ចាប់ពីខែមិនាឆ្នាំ២០១៥ ដែលមានតួនាទីជាអ្នកបកប្រែ និងលេខារបស់អគ្គនាយក ហើយបច្ចុប្បន្នកញ្ញាមានតួនាទីជានាយិកានាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ។ មុនពេលកញ្ញាចូល បំរើការងារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ អាក់ទីវីតីភល ភីអិលស៊ី កញ្ញាធ្លាប់មានបទពិសោធន៍ធ្វើការនៅ ក្រុមហ៊ុនBusiness Partner Co.,Ltd នៃប្រទេសជប៉ុនរយៈពេលមួយឆ្នាំ។កញ្ញាបានបញ្ចប់ថ្នាក់ បរិញ្ញាប័ត្រជំនាញអប់រំឯកទេសភាសាអង់គ្លេសនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០០៥និងបាន បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកអប់រំនៅសាកលវិទ្យាល័យ Nihon University ប្រទេសជប៉ុនឆ្នាំ២០១១។ បច្ចុប្បន្ន កញ្ញាកំពុងសិក្សានៅ CamEd Business School ដើម្បីទទួលបានសញ្ញាបត្រអន្តរជាតិACCA។

លោកស្រី លីម លីង
នាយិកាផ្នែកកិច្ចការទូទៅ និងធនធានមនុស្ស



លោកស្រី លីម លីង ចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីភីភល ភីអិលស៊ី ចាប់ពីខែកញ្ញា ឆ្នាំ ២០១៣ ក្នុងមុខតំណែងផ្សេងៗជាច្រើនដូចជា៖ មន្ត្រីផ្នែក លក់ ប្រធានក្រុមគ្រូបង្គោល មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងអតិថិជន និងនាយិកាគ្រូបង្គោល។ ចាប់ពី ខែមករា ឆ្នាំ២០១៩ មកដល់បច្ចុប្បន្នមានតួនាទីជានាយិកាកិច្ចការទូទៅ និងធនធានមនុស្ស។ មុន ពេល លោកស្រីចូលបម្រើការងារជាមួយ អាក់ទីវីភីភល ភីអិលស៊ី លោកស្រីធ្លាប់មានបទពិសោធន៍ ប្រាំឆ្នាំក្នុងតួនាទីជាមន្ត្រីទំនាក់ទំនងអតិថិជនតាមទូរស័ព្ទ។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញបត្រជំនាញ ធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១២ នៅសាកលវិទ្យាល័យន័រតុន។ បច្ចុប្បន្នលោកស្រីកំពុងបន្ត ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យវៀលប្រាយ។ លោកស្រី ក៏ធ្លាប់ឆ្លងកាត់វគ្គសិក្សាជំនាញផ្សេងៗដូចជា៖ ច្បាប់ស្តីពីការងារការគ្រប់គ្រងធនធានមនុស្សប្រកបដោយ ប្រសិទ្ធភាពក្នុងវិជ្ជាជីវៈធនធានមនុស្ស ភាពជាអ្នកដឹកនាំ វគ្គបណ្តុះបណ្តាលគ្រូហ្វឹកហ្វឺន ការរៀបចំ សូចនាករនិងការគ្រប់គ្រងសមិទ្ធកម្មការងាររបស់បុគ្គលិកវិធីសាស្ត្រគណនាក្រោមច្បាប់ការងារកម្ពុជា ការគ្រប់គ្រងធនធាន មនុស្ស និងការអនុលោមតាមច្បាប់សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ។



លោក ឯក ស៊ីនស៊ី
នាយកផ្នែកព័ត៌មានវិទ្យា

លោក ឯក ស៊ីនស៊ី ចូលបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវី ភីភល ភីអិលស៊ី ចាប់ពីខែមិថុនា ឆ្នាំ២០១៥ ក្នុងតួនាទីជាប្រធានផ្នែកព័ត៌មានវិទ្យា។ មុនពេលលោកចូលបម្រើការងារជាមួយអាក់ទីវីភីភលភីអិលស៊ីលោកធ្លាប់មានបទពិសោធន៍ ជាងប្រាំឆ្នាំក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យានិងមានបទពិសោធន៍ជាច្រើនទាក់ទង នឹងការបង្កើតគេហទំព័រ និងបង្កើតប្រព័ន្ធប្រើប្រាស់ផ្សេងៗទៀត។ លោកបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនិងវិស្វកម្មក្នុងឆ្នាំ ២០០៩ នៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញនិងបានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ២០១២ នៅ សាកលវិទ្យាល័យជាតិគ្រប់គ្រង។

៩. សកម្មភាពមនុស្សធម៌ អប់រំ និងសកម្មភាពផ្សេងៗរបស់គ្រឹះស្ថាន

ក. សកម្មភាពមនុស្សធម៌

កាកបាទក្រហមកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាក់ទីវីតីកល ភីអិលស៊ី បានឧបត្ថម្ភថវិកា ដើម្បីអបអរសាទរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអង្គចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ៖ "រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្ន សង្គម"។ គួរបញ្ជាក់ដែរថា គ្រឹះស្ថានបានចូលរួម សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ។ គ្រឹះស្ថាននៅតែបន្ត ចូលរួមសកម្មភាពមនុស្សធម៌នេះរហូតទៅ។



ការឧបត្ថម្ភសម្ភារៈកីឡាជូនអត្តពលិកប៉ារ៉ាហ្គេម

សកម្មភាពឧបត្ថម្ភសម្ភារៈកីឡាជូនអត្តពលិកប៉ារ៉ាហ្គេម កីឡាករកីឡាការិនី ជនពិការភាព ក្រោមការ សម្របសម្រួលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា សម្រាប់ហ្វឹកហាត់ ត្រៀមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២។



**សកម្មភាពចូលរួមទិវារត់ប្រឆាំងគ្រុនពេញអន្តរជាតិពាក់កណ្តាលម៉ាយកុច
លើកទី១១**

ដើម្បីចូលរួមលើកកម្ពស់ផលវិស័យកីឡា ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
អាក់ទីវីតីកល បានចូលរួមទិវា “រត់ប្រឆាំងគ្រុនពេញអន្តរជាតិពាក់កណ្តាលម៉ាយកុចលើកទី១១” នៅ
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ “កីឡានាំមកនូវសុខភាពល្អ!”



ខ. សកម្មភាពអប់រំ

ពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន (JDLC)

ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា គ្រឹះស្ថានបានចូលរួមឧបត្ថម្ភ និងសម្ពោធមជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន ហៅកាត់ថា (JDLC) ដែល បានប្រារព្ធឡើង នៅសាលាបឋមសិក្សាព្រះនរោត្តម។ JDLC គឺជាថ្នាក់រៀនឌីជីថលដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងចេញពីកិច្ចសហការរវាងក្រុមហ៊ុនឯកជនជប៉ុននិងសាលារៀនដែលបានទទួលបានការអនុម័តពីក្រសួងអប់រំ យុវជន និង កីឡា។ JDLC ក៏ត្រូវបានស្ថានទូតជប៉ុនទទួលស្គាល់ជាផ្លូវការថាជាផ្នែកមួយនៃខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុនផងដែរ។ អាក់ទីវីតេនឹងចូលរួមក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់ស្តង់ដារនៃការអប់រំ ហើយ នឹងនៅតែបន្តយ៉ាង សកម្មក្នុងសកម្មភាពសង្គម និងវិស័យអប់រំបន្ថែមទៀតនាពេលអនាគត។



វគ្គបណ្តុះបណ្តាលលើជំនាញឌីជីថល (Digital Skill)

ការផ្តល់ជូនវគ្គបណ្តុះបណ្តាល លើជំនាញឌីជីថល (Digital Skill) ដល់សិស្សានុសិស្ស នៃ វិទ្យាល័យឫស្សីកែវដែលមានរយៈពេល៣ខែកន្លះ និងបង្រៀនដោយ STEP IT ACADEMY Cambodia ចាប់ផ្តើមពីខែមីនាឆ្នាំ២០២៣ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ។ សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និង សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។



វគ្គបណ្តុះបណ្តាលស្តីពី “ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំសំរាប់អ្នកគ្រប់គ្រងថ្មី”

អាក់ទីវកីភល តែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សជាពិសេសតាមរយៈការបណ្តុះបណ្តាល ជួយពង្រីកការយល់ដឹង និងពង្រឹងសមត្ថភាពបន្ថែមលើការគ្រប់គ្រង ការដឹកនាំ ដើម្បីក្លាយជាអ្នកគ្រប់គ្រងដ៏ឆ្លើម ក្នុងការរួមចំណែកអភិវឌ្ឍគ្រឹះស្ថាននិងសង្គមកាន់តែរីកចម្រើនឡើងៗ។ នៅថ្ងៃទី ១៩ និង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ គ្រឹះស្ថានបានសហការណ៍ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ហៅកាត់ថា (CMA) ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈគ្រប់គ្រងគ្រប់រូបរបស់អាក់ទីវកីភល ស្តីពី “ជំនាញគ្រប់គ្រងនិងភាពជាអ្នកដឹកនាំសម្រាប់អ្នកគ្រប់គ្រងថ្មី (Management and Leadership Skills for new Manager)” ក្រោមការបណ្តុះបណ្តាលដោយគ្រូជំនាញនិងមានបទពិសោធន៍ជាច្រើន។



គ. សកម្មភាពផ្សេងៗ

កម្មវិធីប្រគល់រង្វាន់ជូនអតិថិជន

កម្រងរូបភាពអនុស្សាវរីយ៍ថ្ងៃប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ អាក់ទីវីភីកល ដែលបានប្រើប្រាស់សេវាកម្មកម្ចីបង់រំលស់ពីគ្រឹះស្ថាន ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។



កម្មវិធីល្បែងសាយភោជនជាមួយដៃគូសហការរដ្ឋ

កម្មវិធីល្បែងសាយភោជន ជាកម្មវិធីបង្កើតឡើងដើម្បីជួបជុំដៃគូសហការរបស់ អាក់ទីវីតី ភល ទាំងអស់។ គ្រឹះស្ថានតែងតែរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្កើនភាព ស្និទ្ធស្នាល មិត្តភាព ភាពសប្បាយរីករាយ ការចាប់អារម្មាន និងប្រគល់ពានរង្វាន់ជូនដល់ដៃគូភ្លេង ប្រចាំឆ្នាំ។



ការប្រកួតកីឡាប្រចាំឆ្នាំលើកទី០៨

ជារៀងរាល់ឆ្នាំ គ្រឹះស្ថានតែងតែរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រចាំឆ្នាំ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួបជុំបុគ្គលិកទាំងអស់ បង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាពគ្នាជាក្រុមប្រកួតកីឡា ដើម្បីទទួលបានជ័យលាភី។



កម្មវិធីជម្រះល្បែងបុគ្គលិកប្រចាំឆ្នាំ

ការជម្រះល្បែងបុគ្គលិកប្រចាំឆ្នាំជាពេលវេលាមួយបង្ហាញនូវការលើកទឹកចិត្តក្នុងការបំពេញការងារបានល្អរយៈពេលមួយឆ្នាំពេញ។ មិនត្រឹមតែប៉ុណ្ណោះ គ្រឹះស្ថានបានរៀបចំជាពានរង្វាន់ដល់សាខាឆ្លើមបុគ្គលិកឆ្លើមបុគ្គលិកធ្វើការរយៈពេល៥ឆ្នាំ ១០ឆ្នាំ និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀតដើម្បីថ្លែងអំណរអរគុណដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលិកក្នុងការបំពេញភារកិច្ចជួយជ្រោមជ្រែងនិងរួមចំណែកអោយគ្រឹះស្ថាន មានការរីកចម្រើន។



ពានរង្វាន់

ពានរង្វាន់ “Quality Achievements Award 2023” ដែលផ្តល់ជូនដោយ ស្ថាប័ន European Society for Quality Research (‘ESQR’) ដែលមានទីស្នាក់ការនៅក្នុងប្រទេសស្វីស។





បង្កើតភាពជោគជ័យជាមួយលោកអ្នក

Create success with you